



របាយការណ៍ប្រចាំត្រីមាសទី១

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់
(ធនាគារ ABA)

ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី១ ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
ទ្រព្យសកម្មសរុប	៣៣.៣៣១.០៦៦	៣២.០២៥.៩៦១	២៤.៧៨៨.៩០៦
បំណុលសរុប	២៨.៨០៥.៥២៩	២៧.៧៤៩.០២៥	២១.៦៨៣.២០២
មូលធនសរុប	៤.៥២៥.៥៣៧	៤.២៧៦.៩៣៦	៣.១០៥.៧០៤
លទ្ធផលហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី១ ឆ្នាំ២០២២	ត្រីមាសទី១ ឆ្នាំ២០២១	ត្រីមាសទី១ ឆ្នាំ២០២០
ចំណូលសរុប	៦១០.៣៣៧	៤៧៣.៨១៨	៣៧៧.៤២៩
ប្រាក់ចំណេញមុនបង់ពន្ធ	៣៤៧.៦៩១	២៤៣.៩២១	១៧៤.៧៦៧
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	២៧៤.៦៧៥	១៩២.៦៩៦	១៣៦.៣១៧
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	២៦២.១២៨	១៩៣.៦៤១	១៣៥.២៨០
អនុបាតហិរញ្ញវត្ថុ (%)	ត្រីមាសទី១ ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
អនុបាតសាធារណៈ	១៧,៥៨	១៨,៩០	១៨,០៨
អនុបាតបំណុលធៀបនឹងមូលធន	៦៣៦,៥១	៦៤៨,៨១	៦៩៥,៨៦
អនុបាតសន្ទនីយភាព	១៣៦,០០	១៤៩,៣២	១៦៦,៦២
អនុបាតឥណទានមិនដំណើរការ	១,៤១	០,៨៨	០,៨០
អនុបាតបញ្ញើធៀបនឹងឥណទាន	៨៦,១៤	៨៤,៤៨	៧៨,៦៩
អនុបាតផលចំណេញ (%)	ត្រីមាសទី១ ឆ្នាំ២០២២	ត្រីមាសទី១ ឆ្នាំ២០២១	ត្រីមាសទី១ ឆ្នាំ២០២០
អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម (ROAA) ^[១]	០,៨៤	០,៧៥	០,៧៤
អនុបាតចំណេញធៀបនឹងមូលធនមធ្យម (ROAE) ^[១]	៦,២៤	៦,០២	៥,៨៤
អនុបាតលទ្ធភាពបង់ការប្រាក់ ^[១]	៦២៤,៣៧	៤៨៨,២១	៤១៦,៤៨
ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)	គ្មាន	គ្មាន	គ្មាន
ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)	គ្មាន	គ្មាន	គ្មាន
អនុបាតហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត (ប្រសិនបើមាន)	គ្មាន	គ្មាន	គ្មាន

[១] អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខចំណេញ ឬខាត រយៈពេល ៣ខែ ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣១ ខែមីនា នៃការិយបរិច្ឆេទរបាយការណ៍នីមួយៗ។

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប

ទ្រព្យសកម្មសរុប

គិតជាលានរៀល

+៤,១%

ពីឆ្នាំ២០២១

៣៣.៣៣១.០៦៦

ត្រីមាសទី១ ឆ្នាំ២០២២

៣២.០២៥.៩៦១

ឆ្នាំ២០២១

២៤.៧៨៨.៩០៦

ឆ្នាំ២០២០

បំណុលសរុប

គិតជាលានរៀល

+៣,៨%

ពីឆ្នាំ២០២១

២៨.៨០៥.៥២៩

ត្រីមាសទី១ ឆ្នាំ២០២២

២៧.៧៤៩.០២៥

ឆ្នាំ២០២១

២១.៦៨៣.២០២

ឆ្នាំ២០២០

មូលធនសរុប

គិតជាលានរៀល

+៥,៨%

ពីឆ្នាំ២០២១

៤.៥២៥.៥៣៧

ត្រីមាសទី១ ឆ្នាំ២០២២

៤.២៧៦.៩៣៦

ឆ្នាំ២០២១

៣.១០៥.៧០៤

ឆ្នាំ២០២០

លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

គិតជាលានរៀល

+៣៥,៤%

ពីត្រីមាសទី១ ឆ្នាំ២០២១

២៦២,១២៨

ត្រីមាសទី១ ឆ្នាំ២០២២

១៩៣,៦៤១

ត្រីមាសទី១ ឆ្នាំ២០២១

១៣៥,២៨០

ត្រីមាសទី១ ឆ្នាំ២០២០

អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម

គិតជាភាគរយ

+៩ BPS
(ឯកតាមូលដ្ឋាន)

ពីត្រីមាសទី១ ឆ្នាំ២០២១

០,៨៤

ត្រីមាសទី១ ឆ្នាំ២០២២

០,៧៥

ត្រីមាសទី១ ឆ្នាំ២០២១

០,៧៤

ត្រីមាសទី១ ឆ្នាំ២០២០

អនុបាតចំណេញធៀបនឹងមូលធនមធ្យម

គិតជាភាគរយ

+២២ BPS
(ឯកតាមូលដ្ឋាន)

ពីត្រីមាសទី១ ឆ្នាំ២០២១

៦,២៤

ត្រីមាសទី១ ឆ្នាំ២០២២

៦,០២

ត្រីមាសទី១ ឆ្នាំ២០២១

៥,៨៤

ត្រីមាសទី១ ឆ្នាំ២០២០

សមាសភាពក្រុមប្រឹក្សាភិបាល



Yves Jacquot
ប្រធានក្រុមប្រឹក្សាភិបាល



Dominic Jacques
អភិបាលមិនប្រតិបត្តិ



Madi Akmambet
អភិបាលប្រតិបត្តិ



Martin Ouellet
អភិបាលមិនប្រតិបត្តិ



Christian St-Arnaud
អភិបាលមិនប្រតិបត្តិ



Paolo Pizzuto
អភិបាលមិនប្រតិបត្តិ



Etienne Chenevier
អភិបាលឯករាជ្យ



Henri Calvet
អភិបាលឯករាជ្យ



Guy Quaden
អភិបាលឯករាជ្យ

សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល

វិនិយោគិនជាទីគោរព ខ្ញុំសូមអនុញ្ញាតជម្រាបជូនពីលទ្ធផលប្រតិបត្តិការរបស់ធនាគារ ABA ក្នុងត្រីមាសទីមួយ ឆ្នាំ២០២២ ស្របទៅតាមលក្ខខណ្ឌកំណត់របស់និយ័តកម្មលម្អិតមុខ។

ប្រទេសកម្ពុជាបានដើរតាមគន្លងនៃការធ្វើស្រាវជ្រាវស្ថានភាពជីវិតក្នុង ក្នុងអំឡុងពេលរាយការណ៍។ ការបើកប្រទេសឡើងវិញក្នុងវិធីកាយកាលពីឆ្នាំមុនត្រូវបានបន្តមកដល់ខែមីនា ឆ្នាំ ២០២២ នៅពេលកម្ពុជាបានលុបចោលតម្រូវការតេស្ត PCR និងតេស្តរហ័សសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ។ ការលុបចោលតម្រូវការតេស្តនេះ ត្រូវបានគេជឿថានឹងធ្វើអោយវិស័យទេសចរណ៍អន្តរជាតិប្រសើរឡើងវិញ និងជះឥទ្ធិពលជាវិជ្ជមានដល់អាជីវកម្មក្នុងស្រុក ជាពិសេសអាជីវកម្មក្នុងវិស័យបដិសណ្ឋារកិច្ច។

ដើម្បីដើរតាមផ្នែកមួយដ៏សំខាន់ក្នុងការជួយដល់អតិថិជនកម្ចី ដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតនេះ ធនាគារ ABA បានរៀបចំកម្មវិធីវិញស្របតាមការណែនាំរបស់ ធនាគារជាតិនៃកម្ពុជា។ ធនាគារក៏បាន បន្តផ្តល់កម្មវិធីដល់អតិថិជនប្តីរបស់ខ្លួន ព្រោះថាលទ្ធភាពទទួលបានដើមទុនពិតជាសំខាន់ណាស់សម្រាប់ ប្រជាជន ក៏ដូចជាអាជីវកម្ម។ ក្នុងត្រីមាសនេះ កម្មវិធីនេះ ១២.៦២២ គិតជាទឹកប្រាក់ ៥៩០,៣ លានដុល្លារអាមេរិក ត្រូវបានបញ្ចេញ។ ចំនួននេះ បានធ្វើឲ្យផលបត្រកម្មវិធីរបស់ធនាគារកើនឡើង ៨% គិតជាទឹកប្រាក់សរុប ៥,៨ ប៊ីលានដុល្លារអាមេរិក។ ទន្ទឹមនេះដែរ ABA បន្តចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ២០២០ (SCFS) ដែលជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ជូនកម្មវិធីសមរម្យដល់សហគ្រាស ធុនតូច និងមធ្យម។ ក្រោមគម្រោងកម្មវិធីនេះ ធនាគារបានបញ្ចេញកម្មវិធីជាទឹកប្រាក់ ៨,៧ លានដុល្លារ អាមេរិក សម្រាប់ចំណាយមូលធន និងដើមទុន ជាមួយអត្រាការប្រាក់ពិសេស ៧% ក្នុងមួយឆ្នាំ និងរយៈពេលកម្ចីរហូតដល់ ៧ ឆ្នាំ។

ផលប្រាក់បញ្ញើរបស់ ABA ស្មើនឹង ៦,៧ ប៊ីលានដុល្លារ នៅក្នុងត្រីមាសទីមួយ ឆ្នាំ ២០២២ ដែលចំនួននេះ កើនឡើង ៦% ពីត្រីមាសចុងក្រោយនៃឆ្នាំ ២០២១។ ដោយសារអតិថិជនកាន់តែច្រើនជ្រើសយក ABA ធ្វើជាធនាគារដៃគូរបស់ខ្លួន នោះមូលដ្ឋានអតិថិជននៅក្នុងត្រីមាសទីមួយ ឆ្នាំ ២០២២ បានកើនឡើង ៨% បន្ថែមទៀត ធ្វើឲ្យចំនួនអតិថិជនរបស់ ABA បានកើនឡើងដល់ ២,២ លាននាក់។

សូចនាករសមិទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ABA បង្ហាញពីកំណើន អំឡុងពេលរាយការណ៍នេះ ៖

- គិតត្រឹមដំណាច់ត្រីមាសទីមួយ ឆ្នាំ២០២២ ទ្រព្យសកម្មសរុបកើនឡើង ៥% ធៀបទៅត្រីមាសទីមួយ ឆ្នាំ ២០២១ ហើយសម្រេចបានដល់ ៨,២ ប៊ីលានដុល្លារអាមេរិក។
- មូលធនភាគហ៊ុនរបស់ធនាគារកើនឡើង ៦% ហើយសម្រេចបានដល់ ១,១ ប៊ីលានដុល្លារអាមេរិក អំឡុងពេលរាយការណ៍។
- ធនាគារទទួលបានប្រាក់ចំណេញសុទ្ធ ៦៧,៦ លានដុល្លារអាមេរិក សម្រាប់ត្រីមាសនេះ។

សមិទ្ធផលទាំងនេះ ជាចម្បង អាចសម្រេចបានដោយសារអនុភាពនៃប្រព័ន្ធសេវាធនាគារឌីជីថល និងផ្តោតហូបស្វ័យសេវាដ៏ទំនើបរបស់ធនាគារ។ អំឡុងពេលរាយការណ៍នេះ ធនាគារបន្តអភិវឌ្ឍសេវាធនាគារតាមទូរស័ព្ទ ABA Mobile របស់ខ្លួន ដោយនាំយកសេវាកម្ម និងមុខងារថ្មីៗងាយស្រួលដូចជា ៖

- មុខងារ ABA ID សម្រាប់ការផ្ទេរ និងទូទាត់កាន់តែងាយស្រួល
- សេវា ABA KHQR ដើម្បីអនុញ្ញាតឲ្យអាជីវករប្រមូលទូទាត់បែបឌីជីថលពីអ្នកប្រើ ABA Mobile និងអតិថិជនធនាគារផ្សេងដែលជាសមាជិកនៃគម្រោងបាតង
- ផ្អែកសេវាកម្ម ក្នុង ABA Mobile សម្រាប់ទូទាត់សេវាផ្សេងៗជាច្រើន ខណៈដែលអាចស្វែងរក ការផ្តល់ជូនពិសេសជាច្រើននៅទីនោះ
- មុខងារផ្ទេរពីកាតទៅកាតរបស់ Mastercard និង UnionPay។

កាលពីខែកុម្ភៈ ធនាគារបានណែនាំម៉ាស៊ីនបើកកាតដំបូងគេបង្អស់នៅកម្ពុជា។ ម៉ាស៊ីនបើកកាតនេះអនុញ្ញាតឲ្យអតិថិជន ABA បើកកាតភ្លាមៗ នៅតាមបណ្តាសាខា ABA និងទីតាំងស្វ័យសេវា ABA 24/7 ដោយមិនចាំបាច់ត្រូវការជំនួយពីបុគ្គលិកធនាគារ។ ត្រឹមរយៈពេលបីខែបន្ទាប់ពីការណែនាំម៉ាស៊ីនបើកកាតនេះ អតិថិជន ABA បានបើកកាត ៥០.០០០ តាមម៉ាស៊ីនបើកកាត ABA ហើយធនាគារឃើញពីកំណើនជាបន្តបន្ទាប់របស់អតិថិជនចំពោះសេវាកម្មនេះ។

បណ្តាញបរិវេណរបស់ ABA ក៏បានពង្រីក និងអភិវឌ្ឍផងដែរ។ ធនាគារបានបើកសាខាដំបូងរបស់ខ្លួនក្នុងខេត្តឧត្តរមានជ័យ ក៏ដូចជាទីតាំងស្វ័យសេវា ABA 24/7 ចំនួនប្រាំបីនៃមន្ត្រីនៅតំបន់ដែលមានចរាចរមាតិកាខ្លាំងក្នុងក្រុងភ្នំពេញ ដើម្បីឆ្លើយតបតាមតម្រូវរបស់អតិថិជនដែលកំពុងតែកើនឡើង។

នៅក្នុងត្រីមាសនេះ ទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិដ៏មានកិត្តិយស Asiamoney បានប្រគល់ពានរង្វាន់ “ធនាគារក្នុងស្រុកឆ្លើយតបផុតនៅកម្ពុជា ប្រចាំឆ្នាំ ២០២១” ជូនធនាគារ ABA ។ ពានរង្វាន់នេះ បាន សាទរ ABA សម្រាប់យុទ្ធសាស្ត្ររបស់ខ្លួនផ្ដោតលើនវានុវត្តន៍, ភាពលេចធ្លោ លើទីផ្សារក្នុងស្រុក, ការបង្កើនវិស័យពាណិជ្ជកម្មអេកូឡូស៊ីក្នុងស្រុក និងកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញតម្រូវការអតិថិជន - ទាំងអស់ នេះសម្រេចបានក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ។

ដោយចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងហេដ្ឋារចនាសម្ព័ន្ធ ABA បានបង់ពន្ធចំនួន ៥៦,៩ លានដុល្លារ ដល់កញ្ចប់ថវិកាជាតិ ក្នុង ត្រីមាសទីមួយ ឆ្នាំ ២០២២ ។ ការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ ABA ចំពោះវឌ្ឍនភាពរបស់ប្រទេស ក៏អាចត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈ ការផ្តល់ការងារដល់បុគ្គលិកវិជ្ជាជីវៈក្នុងស្រុកប្រមាណជិត ៧.០០០នាក់ នៅតាមសាខានិងបណ្តាញទាំង ៨១ របស់ខ្លួន ដោយបន្តវិនិយោគ ដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិកជាប្រចាំ ។

ភាគទុនិករបស់ ABA បានរួមចំណែកដល់សេដ្ឋកិច្ចតាមរយៈកំណើនដ៏រឹងមាំ នៃដើមទុនបានបង់របស់ធនាគារ ។ ខ្ញុំសូមធ្វើការកត់សម្គាល់ ត្រង់នេះថា ភាគទុនិក ABA បានដាក់ប្រាក់ចំណេញទាំងអស់របស់ខ្លួន ដើម្បីវិនិយោគបន្ថែមដល់ការអភិវឌ្ឍបន្តរបស់ ABA និងបុគ្គលិក ។ កាលពីខែមីនា ធនាគារ បានដាក់សំណើជូននិយ័តករដើម្បីបំប្លែងទឹកប្រាក់ ១៤០ លានដុល្លារអាមេរិក នៃប្រាក់ចំណេញរក្សាទុករបស់ខ្លួន ទៅជាដើមទុនចុះបញ្ជី ។ ធនាគារជាតិនៃកម្ពុជា ក្រោយមក បានយល់ព្រមលើប្រតិបត្តិការនេះ ។

ក្នុងនាមជាធនាគារពាណិជ្ជកម្មជាទីមួយដែលបោះផ្សាយសញ្ញាបណ្ណសាជីវកម្មក្នុងទឹកប្រាក់សរុប ៨៤,៨ ប៊ីលានរៀល ធនាគារ ABA ក៏បន្ត អភិវឌ្ឍផ្សារមូលបត្រ និងលើកកម្ពស់ប្រាក់រៀលផងដែរ ។

ក្នុងខែកុម្ភៈ ធនាគារបានទូទាត់ការប្រាក់លើសញ្ញាបណ្ណសាជីវកម្មជាលើកទីប្រាំជូនកម្មសិទ្ធិករ សញ្ញាបណ្ណរបស់ខ្លួន ។ ការប្រាក់ចំនួន ៣,៣ ប៊ីលានរៀលត្រូវបានទូទាត់សម្រាប់សញ្ញាបណ្ណ ៨៤៨.២១០ ឯកតា ។

ធនាគារ ABA បន្តអនុវត្តយុទ្ធសាស្ត្រធុរកិច្ចរបស់ខ្លួន ដោយផ្ដោតលើផលិតផលហិរញ្ញវត្ថុឌីជីថល និងកម្មវិធីផលិតភាពដល់អាជីវកម្ម ក្នុងវិស័យ សេដ្ឋកិច្ចពិត ។ ខណៈពេលដែលខ្លួនបន្តនវានុវត្តកម្មដ៏ណោះស្រាយសេវាធនាគារ ធនាគារអនុវត្តនូវវប្បធម៌គ្រប់គ្រងហានិភ័យដ៏រឹងមាំដែល ពង្រឹងដោយមុខងារសវនកម្ម និងមុខងារប្រតិបត្តិតាម ។

ស្របតាមចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃរបស់ខ្លួន ធនាគារ ABA បានប្តេជ្ញាចិត្តបន្តអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា និងប្រជាជនកម្ពុជាលើ គ្រប់វិស័យ ។ ខណៈកំពុងប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ធនាគារយល់ពីសារៈសំខាន់នៃទំនួលខុសត្រូវសង្គម ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់សហគមន៍កម្ពុជា ព្រោះថាកំណើនសេដ្ឋកិច្ចមិនអាចធ្វើទៅបាន ដោយគ្មានវឌ្ឍនភាពសង្គមទេ ។ ស្របតាមគុណតម្លៃទាំងនេះ ខ្ញុំចង់ បង្ហាញពីមហិច្ឆិតារបស់ក្រុមប្រឹក្សាភិបាល ដោយមានការគាំទ្រពីភាគហ៊ុនិក បានតែងតាំងគណៈកម្មាធិការ CSR ដើម្បីដឹកនាំគោលនយោបាយ ទំនួលខុសត្រូវសង្គមប្រកបដោយគុណធម៌ ដែលនឹងកំណត់តួនាទីរបស់ ABA ឱ្យស្របទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គម និងកញ្ចប់ ថវិកាប្រចាំឆ្នាំអចិន្ត្រៃយ៍ជាក់លាក់សម្រាប់សកម្មភាពទាំងនេះ ។

ក្រុមប្រឹក្សាភិបាលនឹងបន្តមានតួនាទីសកម្មក្នុងការត្រួតពិនិត្យការប្រតិបត្តិវិយុទ្ធសាស្ត្ររបស់ធនាគារ ដោយផ្អែកលើឧត្តមានុវត្តន៍ និងបទដ្ឋាន នានា ។ សម្រាប់កិច្ចការនេះ ក្រុមប្រឹក្សាភិបាលមានសមាជិកប្រកបដោយសមត្ថភាពពេញលេញដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ក្នុងផ្នែកហិរញ្ញវត្ថុគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ចសាជីវកម្ម ។

តាងនាមឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណដល់គណៈប្រតិបត្តិ និងបុគ្គលិកទាំងអស់របស់ធនាគារ ABA ចំពោះការប្តេជ្ញាចិត្តបន្ត បម្រើអតិថិជនក្នុងកម្រិតខ្ពស់បំផុត ។

ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ដែលតែងតែផ្តល់ការណែនាំ និងការគាំទ្រ ។

ជាចុងក្រោយ ខ្ញុំសូមអរគុណដល់អតិថិជនទាំងអស់ សម្រាប់ទំនុកចិត្តលើធនាគារ និងភាគីពាក់ព័ន្ធផ្សេងៗសម្រាប់ភាពជឿជាក់លើធនាគារ ABA គ្រប់ពេលវេលា ។

ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២

ចុះហត្ថលេខារួច

លោក **Yves Jacquot**
ប្រធានក្រុមប្រឹក្សាភិបាល

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	II
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	III
សមាសភាពក្រុមប្រឹក្សាភិបាល	IV
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	V
ផ្នែកទី ១. ព័ត៌មានទូទៅពាក់ព័ន្ធបុគ្គលចុះបញ្ជីលក់មូលបត្រ	២
ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ	៣
ខ. លក្ខណៈនៃធុរកិច្ច	៣
គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់គ្រឹះស្ថានចុះបញ្ជី	៤
ផ្នែកទី ២. ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការរដ្ឋបាល	៦
ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានតាមផ្នែក	៧
ខ. រចនាសម្ព័ន្ធចំណូល	៧
ផ្នែកទី ៣. របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ	៨
ផ្នែកទី ៤. ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	១០
ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	១១
ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	១៥
គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	១៦
ឃ. ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	១៦
ង. ផលប៉ះពាល់នៃអតិផរណា	១៦
ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល	១៦
ហត្ថលេខាអភិបាលរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ	១៦

ផ្នែកទី ១

ព័ត៌មានទូទៅពាក់ព័ន្ធបុគ្គលចុះបញ្ជីលក់មូលបត្រ

ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ	ធនាគារវឌ្ឍនៈអាស៊ី ចំកាត់
ជាអក្សរឡាតាំង	Advanced Bank of Asia Limited
លេខកូដស្តង់ដារ	KH ២០០០០៩១៩៨៦
ទីស្នាក់ការ	អគារលេខ១៤១, ១៤២, ១៤៨ និង១៤៨ អា បេ សេ ដេ វិថីព្រះសីហនុ និងអគារលេខ ១៥ និង ១៥៣ អា បេ សេ ផ្លូវលេខ ២៧៨ និង ផ្ទះលេខ ១៧១ ផ្លូវត្រសក់ផ្តែម ភូមិ៤ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ	(+៨៥៥) ២៣ ២២៥ ៣៣៣
លេខទូរសារ	(+៨៥៥) ២៣ ២១៦ ៣៣៣
គេហទំព័រ	www.ababank.com
អ៊ីមែល	info@ababank.com
លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម	០០០១០៥៩៣ ចុះថ្ងៃទី២៩ ធ្នូ ២០១០
លេខអាជ្ញាប័ណ្ណអាជីវកម្ម	B១៤ ចេញដោយធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៥ មករា ២០២១
សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ	១៥៥/១៩ គ.ម.ក. ចុះថ្ងៃទី០៧ សីហា ២០១៩
ឈ្មោះបុគ្គលតំណាងបុគ្គលចុះបញ្ជីលក់មូលបត្រ	លោក Askhat Azhikhanov

ខ. លក្ខណៈនៃធុរកិច្ច

ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ មានឈ្មោះថា ធនាគារវឌ្ឍនៈអាស៊ី ចំកាត់។ ឆ្លងកាត់ការអភិវឌ្ឍ និងកំណើនជាង ២៥ ឆ្នាំកន្លងមកនេះ ABA បានពង្រឹងជំហររបស់ខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារ និងបានក្លាយជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជកម្មលំដាប់ខ្ពស់នៅក្នុងប្រទេស។ សព្វថ្ងៃនេះ ABA មានបម្រើសេវាពេញលេញជូនដល់បណ្តាអតិថិជនជាច្រើនដូចជា រូបវន្តបុគ្គល អាជីវកម្មខ្នាតតូច សហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនធំៗជាដើម។

គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ធនាគារ ABA មានទ្រព្យសកម្មសរុប ៨.២ ប៊ីលានដុល្លារអាមេរិក និងបម្រើអតិថិជនប្រមាណ ២.២ លាននាក់តាមរយៈបណ្តាញជ័រទូលំទូលាយដែលបន្តពង្រីកបាន ៨១ សាខា ម៉ាស៊ីនស្វ័យសេវាជាង ៩០០+ ព្រមជាមួយកម្មវិធីធនាគារអនឡាញ និងតាមទូរស័ព្ទដៃដ៏ទំនើប។

ធនាគារ ABA គឺជាបុគ្គលិកម្មរបស់ធនាគារជាតិកាណាដា (www.nbc.ca) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយមានទ្រព្យសកម្មជាង ២៨៧ ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ និង មានបណ្តាញធនាគារសម្ព័ន្ធហិរញ្ញវត្ថុនៅទូទាំងពិភពលោក។

ក្នុងនាមជាកាតហ៊ុនិកមួយរបស់ធនាគារ ABA តាំងពីឆ្នាំ ២០១៤ មក ធនាគារជាតិកាណាដា បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុអាមេរិកខាងជើងទីមួយ ដែលឈានជើងចូលវិស័យធនាគារនៅកម្ពុជា។ ដោយមានស្នាក់ការ កណ្តាលស្ថិតនៅទីក្រុងម៉ុងរ៉េអាល់ ធនាគារជាតិកាណាដាបានពង្រីកសាខានៅស្ទើរគ្រប់ខេត្តនៃប្រទេសជាមួយអតិថិជនក្នុងដៃ ២.៧ លាននាក់។ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេលំដាប់ទី ៦ ក្នុងប្រទេសកាណាដា និងនាំមុខគេនៅក្រៅប្រទេស ធនាគារជាតិកាណាដា ជាជម្រើសនៃបណ្តាសហគ្រាសធុនតូច និងមធ្យមនានានៅទីនោះ។

គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់គ្រឹះស្ថានចុះបញ្ជី

ដំបូងទីផ្សាររបស់ ABA បន្តពង្រឹងបន្ថែមនៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២២ ដោយសារកិច្ចខិតខំប្រឹងប្រែង ឥតឈប់ឈររបស់ធនាគារក្នុងការនាំយកនូវដំណោះស្រាយហិរញ្ញវត្ថុដ៏ងាយស្រួលជូនអតិថិជនរបស់ខ្លួន ។

ការពង្រឹងសមត្ថភាពផ្នែកហូបសេវាធនាគារអនឡាញ និងស្វ័យសេវា

តាមរយៈផ្នែកហូបឌីជីថលរបស់ខ្លួន ធនាគារ ABA បន្តផ្តល់ជូនអតិថិជននូវបទពិសោធក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេដោយរលូន និងងាយស្រួលគ្រប់ពេលវេលា ។ ABA Mobile ដែលជាកម្មវិធីសេវាធនាគារតាមទូរស័ព្ទដៃដ៏ពេញនិយមបំផុតរបស់ធនាគារ បានទទួលនូវការកែសម្រួល និងមុខងារថ្មីៗជាច្រើន ៖

- ជាមួយមុខងារ ABA ID ថ្មី អ្នកប្រើប្រាស់អាចទទួលបានប្រាក់តាមរយៈកូដ QR ផ្ទាល់ខ្លួន ដែលអ្នកធ្វើអាចស្នែងកូដនោះតាម ABA Mobile របស់ពួកគេ ។ អ្នកទទួលក៏អាចធ្វើកូដ QR ជាលំដាប់ តាមឆាត ឬ messenger ដែលកម្មវិធី ABA Mobile របស់អ្នកធ្វើ នឹងបើកដោយស្វ័យប្រវត្តិនៅពេលពួកគេចុចលើលំដាប់នោះ ។
- មុខងារ ABA សេវាកម្ម បង្កើនបទពិសោធកម្មវិធីប្រើប្រាស់ ដោយប្រមូលសេវាទូទាត់ដៃគូមួយចំនួនរបស់ធនាគារ ABA ទៅផ្នែកសេវាកម្មដាច់ដោយឡែកនៅលើអេក្រង់ដើមនៃកម្មវិធី ។ អ្នកប្រើ ABA Mobile ឥឡូវ អាចទូទាត់សេវាផ្សេងៗពីដៃគូរបស់ធនាគារ ABA បានយ៉ាងងាយស្រួល ខណៈដែលអាចស្វែងរកការផ្តល់ជូនពិសេសៗជាច្រើននៅទីនោះ ។
- ម្ចាស់កាត់ Mastercard និង UnionPay ឥឡូវ អាចធ្វើ និងទទួលបានប្រាក់ពីប្រទេសកាន់តែច្រើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាធ្វើក្នុងស្រុកដោយប្រើមុខងារផ្ទេរទៅកាតក្នុង ABA Mobile ។ ការផ្ទេរ និងទូទាត់នឹងបញ្ចូលទៅគណនីរបស់អ្នកទទួល ដែលភ្ជាប់ជាមួយកាតដោយផ្ទាល់ស្ទើរតែដំណាល់គ្នានឹងពេលធ្វើ ។ ម្ចាស់កាតអាចផ្ទេររហូតដល់ ២.៥០០ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ និងរហូតដល់ ១០.០០០ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់ Mastercard Send និង ២០.០០០ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់ UnionPay MoneyExpress ជាមួយតម្លៃសេវាសមរម្យ ។

ក្នុងដំណើរនៃការអភិវឌ្ឍសេវាស្វ័យធនាគារបន្ថែមរបស់ខ្លួន ធនាគារ ABA បានណែនាំម៉ាស៊ីនបើកកាត់ដំបូងគេនៅកម្ពុជាកាលពីខែកុម្ភៈ ។ ម៉ាស៊ីនបើកកាតនេះអនុញ្ញាតឱ្យអតិថិជនស្នើកាតគណនីអន្តរជាតិរបស់ពួកគេក្នុង ABA Mobile ហើយបើកកាតនោះដោយប្រើពេលវេលាតិចតួច នៅទីតាំងម៉ាស៊ីនបើកកាត តាមបណ្តាសាខា ABA និងទីតាំងស្វ័យសេវា ABA 24/7 ។ ត្រឹមរយៈពេលបីខែបន្ទាប់ពីការដំណើរការម៉ាស៊ីនបើកកាតជាផ្លូវការនេះ អតិថិជន ABA បានបើកកាត ៥០.០០០ តាមម៉ាស៊ីនបើកកាត ABA ។

ដើម្បីពង្រីកបណ្តាញប្រវត្តិ ធនាគារ ABA បានបើកសាខាដំបូងរបស់ខ្លួនក្នុងខេត្តឧត្តរមានជ័យ ក៏ដូចជាទីតាំងស្វ័យសេវា ABA 24/7 ចំនួនប្រាំបួនក្នុងក្រុងភ្នំពេញនៅតំបន់ដែលមានចរាចរមេកាញ៉ិកខ្លាំង ។ ABA 24/7 ផ្តល់ជូននូវសេវាធនាគារពេញលេញគ្រប់ពេលវេលា ដែលអនុញ្ញាតឱ្យអតិថិជនប្រតិបត្តិការដក/ដាក់ប្រាក់ ដាក់មូលប្បទានប្រតិបត្តិការក្នុងស្រុកនានា និងបើកកាតធនាគារដោយមិនចាំបាច់តម្រង់ជួរនៅសាខាធនាគារឡើយ ។

ការលើកកម្ពស់ប្រាក់រៀល

ដោយបន្តលើកកម្ពស់រូបិយប័ណ្ណជាតិ ធនាគារបានដំណើរការយ៉ាងពេញលេញនូវសេវាទូទាត់ KHQR ដែលជាកំណត់ផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីលើកកម្ពស់ការប្រើប្រាស់កាន់តែទូលំទូលាយនៃសេវាទូទាត់ តាមទូរស័ព្ទនៅក្នុងប្រព័ន្ធទូទាត់ ABA PAY របស់ខ្លួន ។

ការភ្ជាប់ប្រព័ន្ធនេះ អនុញ្ញាតឱ្យអាជីវករ និងពាណិជ្ជករ ABA ទទួលបានទូទាត់បែបឌីជីថលពីអតិថិជនរបស់ធនាគារដទៃដែលជាសមាជិកបាតងតាមរយៈកូដ QR តែមួយ ។ អ្នកប្រើកម្មវិធីទូរស័ព្ទរបស់ធនាគារ ឬមីក្រូហិរញ្ញវត្ថុទាំងនោះ នឹងអាចទូទាត់ដោយស្នែងកូដ KHQR ABA PAY ជាមួយអាជីវករ ABA ជាង ១៥០.០០០ ទូទាំងប្រទេស ។

ការរួមចំណែកដល់សហគ្រិនខ្មែរដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

កាលពីខែកុម្ភៈ ធនាគារ ABA បានក្លាយជាអ្នកឧបត្ថម្ភកម្មវិធី គ្រឿងមួយដើម្បីទទួលបានការវិនិយោគ ដែលផ្តួចផ្តើមដោយ សហគ្រិនខ្មែរ (KE) ដែលជាអង្គការមួយស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ទទួលបន្ទុកក្នុងការអនុវត្តកម្មវិធីគាំទ្រធុនតូច និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។

ធនាគារបានបញ្ចូលថវិកា ៥.០០០ ដុល្លារអាមេរិក ដល់កម្មវិធី ដែលរៀបចំឡើងដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមដែលមានសក្តានុពលខ្ពស់បំផុតសម្រាប់ ឱ្យគ្រឿងមួយចំនួនរាល់ដើម្បីធានាបាននូវដើមទុនចាំបាច់សម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេ ជាមួយវត្ថុបណ្តុះបណ្តាលតាមការអនុវត្តជាក់ស្តែង ការបង្កើត និងការប្រឹក្សា ។

ការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ

កាលពីខែមករា Asiamoney ជាទស្សនាវដ្តីថ្នាក់តំបន់របស់ Euromoney ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ បានប្រគល់ពានរង្វាន់ "ធនាគារក្នុងស្រុកឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ ២០២១" ជូន ABA ។

ABA បានទទួលពានរង្វាន់សម្រាប់យុទ្ធសាស្ត្ររបស់ខ្លួនលើនវានុវត្តន៍ ភាពលេចធ្លោលើទីផ្សារក្នុងស្រុក ការបង្កើនវិស័យពាណិជ្ជកម្ម អេឡិចត្រូនិកក្នុងស្រុក និងកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញតម្រូវការអតិថិជន ទាំងអស់នេះសម្រេចបានក្នុងបរិបទនៃការកករលដាលជំងឺកូវីដ ។



ពានរង្វាន់ "ធនាគារក្នុងស្រុកឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ ២០២១"
ពី ទស្សនាវដ្តីហិរញ្ញវត្ថុ Asiamoney

ផ្នែកទី ២

ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានតាមផ្នែក

លទ្ធផលសម្រេចបានសំខាន់ៗ	ត្រីមាសទី១ ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
ផ្នែកសេវាឥណទាន			
ចំនួនគណនីឥណទាន	៩៤.២៣១	៩១.២៣៥	៨១.៥៦៨
ឥណទានដុលសរុប (លានរៀល)	២៣.៣៩៩.៣៥៤	២១.៦៩៥.៧០២	១៥.៥០៥.៩៨៨
ផ្នែកសេវាប្រាក់បញ្ញើ			
ចំនួនគណនីប្រាក់បញ្ញើ	៣.០៧៤.៣៥៦	២.០៨៥.១៧២	១.៣៨២.៤០១
ប្រាក់បញ្ញើសរុប (លានរៀល)	២៧.១៦៤.៤១១	២៥.៦៨១.៣៩៦	១៩.៧០៥.០៩០
ព័ត៌មានទូទៅ			
ចំនួនសាខាបើកដំណើរការ	៨១	៨១	៧៩
ចំនួនបុគ្គលិកសរុប	៧.០០៧	៦.៧៩៧	៦.២៦៦
ចំនួនម៉ាស៊ីន អេធីអឹម	៦៣៤	៥៧០	៤៧១
ចំនួនម៉ាស៊ីនទូទាត់	៣.៦៩៧	៣.២៩០	១.៦២៧

ខ. រចនាសម្ព័ន្ធចំណូល

ល.រ	ប្រភពចំណូល	ត្រីមាសទី១ ឆ្នាំ២០២២		ត្រីមាសទី១ ឆ្នាំ២០២១		ត្រីមាសទី១ ឆ្នាំ២០២០	
		ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន (លានរៀល)	ភាគរយ (%)
១	ចំណូលពីការប្រាក់	៥៣៣.១៦៤	៨៧,៣៦	៤១៧.៨៤៤	៨៨,១៨	៣៣៥.៤៣២	៨៨,៨៧
២	ចំណូលកម្រៃ និងជើងសារ	៦៥.១៣៣	១០,៦៧	៥១.២៤៧	១០,៨២	៣៨.៨៧២	១០,៣០
៣	ចំណូលផ្សេងៗ	១២.០៤០	១,៩៧	៤.៧២៧	១,០០	៣.១២៥	០,៨៣
ចំណូលសរុប		៦១០.៣៣៧	១០០	៤៧៣.៨១៨	១០០	៣៧៧.៤២៩	១០០

ផ្នែកទី ៣

របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យ
ឡើងវិញដោយសវនករឯករាជ្យ

សូមយោង ឧបសម្ព័ន្ធរបាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ

ផ្នែកទី ៤

ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ការពិភាក្សា និងវិភាគខាងក្រោមនេះ ផ្ដោតសំខាន់លើ លទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុ ផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុត្រឹម កាលបរិច្ឆេទថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ ដែលត្រូវបានត្រួតពិនិត្យរួចរាល់ដោយសវនករឯករាជ្យ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំ ស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា (“CIFRS”) និងអនុលោមទៅតាមបទបញ្ញត្តិគណនេយ្យពាក់ព័ន្ធនឹងគោលការណ៍ ណែនាំនានាដែលចេញដោយ ធនាគារជាតិនៃកម្ពុជា។ ធនាគារធ្វើការពិភាក្សានិងវិភាគទៅលើ សមាសធាតុសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុ និង កត្តាសំខាន់ៗដែលប៉ះពាល់ដល់ប្រាក់ចំណេញរបស់ធនាគារឌីជីថល អាស៊ី ចំកាត់។

ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១. ការវិភាគចំណូល

ធនាគារឌីជីថល អាស៊ី ចំកាត់ មានប្រភពចំណូលធំៗចំនួន៣ គឺ ចំណូលមកពីការប្រាក់ ចំណូលកម្រៃ និងជើងសារ និងចំណូលផ្សេងៗ។

- ចំណូលមកពីការប្រាក់ រួមមាន ចំណូលការប្រាក់ពីការផ្តល់ឥណទានដល់អតិថិជន ចំណូលការប្រាក់ពីការដាក់ប្រាក់បញ្ញើនៅធនាគារ និង ចំណូលមកពីមូលបត្រវិនិយោគនានា។
- ចំណូលកម្រៃ និងជើងសារ រួមមាន ការសន្យាឥណទាន ចំណូលពីការផ្ទេរប្រាក់និងវេបប្រាក់ ចំណូលពីប័ណ្ណផ្សេងៗ។
- ចំណូលផ្សេងៗ រួមមាន ចំណូលពីអត្រាប្តូរប្រាក់ និង ចំណូលផ្សេងៗទៀត។

២. ការវិភាគចំណូលតាមផ្នែក

ល.រ	ប្រភេទចំណូល	ត្រីមាសទី១ ឆ្នាំ២០២២		ត្រីមាសទី១ ឆ្នាំ២០២១		ត្រីមាសទី១ ឆ្នាំ២០២០	
		ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន (លានរៀល)	ភាគរយ (%)
១	ចំណូលពីការប្រាក់	៥៣៣.១៦៤	៨៧,៣៦	៤១៧.៨៤៤	៨៨,១៨	៣៣៥.៤៣២	៨៨,៨៧
២	ចំណូលកម្រៃ និងជើងសារ	៦៥.១៣៣	១០,៦៧	៥១.២៤៧	១០,៨២	៣៨.៨៧២	១០,៣០
៣	ចំណូលផ្សេងៗ	១២.០៤០	១,៩៧	៤.៧២៧	១,០០	៣.១២៥	០,៨៣
	ចំណូលសរុប	៦១០.៣៣៧	១០០	៤៧៣.៨១៨	១០០	៣៧៧.៤២៩	១០០

ធនាគារឌីជីថល អាស៊ី ចំកាត់ ទទួលបានចំណូលដ៏ធំមកពីការប្រាក់ ដែលមានចំនួន ៨៧,៣៦% នៃប្រាក់ចំណូលសរុបក្នុងត្រីមាសទី១ ឆ្នាំ២០២២ ដែលនៅក្នុងនោះ ៩៧,៣២% បានមកពីចំណូលការប្រាក់ពីការផ្តល់ឥណទានដល់អតិថិជន។

៣. ការវិភាគគម្លាតចំណេញដុល

ធនាគារឌីជីថល អាស៊ី ចំកាត់ បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់ជាបាយការណ៍ដែលមិនបង្ហាញពីប្រាក់ចំណេញដុល។ ប៉ុន្តែ ទម្រង់របាយការណ៍នេះអាចបង្ហាញលើប្រាក់ចំណេញពីការប្រាក់សុទ្ធ ដែលទទួលបានមកពីចំណូលការប្រាក់សរុប ដកនឹងចំណាយ ការប្រាក់ ដែលនឹងត្រូវយកមកពិភាក្សានៅក្នុងចំណុច **ការវិភាគប្រាក់ចំណេញមុនបង់ពន្ធ**។

៤. ការវិភាគប្រាក់ចំណេញមុនបង់ពន្ធ

i) ការវិភាគប្រាក់ចំណេញមុនបង់ពន្ធក្នុងឆ្នាំ

សង្ខេបនៃរបាយការណ៍ប្រាក់ចំណេញមុនបង់ពន្ធ	ត្រីមាសទី១ ឆ្នាំ២០២២ (លានរៀល)	ត្រីមាសទី១ ឆ្នាំ២០២១ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ចំណូលពីការប្រាក់	៥៣៣.១៦៤	៤១៧.៨៤៤	១១៥.៣២០	២៧,៦០
ចំណាយលើការប្រាក់	(៦៦.៣០៦)	(៦២.៨៣៣)	(៣.៤៧៣)	៥,៥៣
ចំណូលមកពីការប្រាក់សុទ្ធ	៤៦៦.៨៥៨	៣៥៥.០១១	១១១.៨៤៧	៣១,៥១
ចំណូលកម្រៃ និងជើងសារ	៦៥.១៣៣	៥១.២៤៧	១៣.៨៨៦	២៧,១០
ចំណាយកម្រៃ និងជើងសារ	(២២.៦៧៦)	(១៨.៤១២)	(៤.២៦៤)	២៣,១៦
ចំណូលកម្រៃ និងជើងសារសុទ្ធ	៤២.៤៥៧	៣២.៨៣៥	៩.៦២២	២៩,៣០
ចំណូលប្រតិបត្តិការផ្សេងៗ	១២.០៤០	៤.៧២៧	៧.៣១៣	១៥៤,៧១
ចំណាយបុគ្គលិក	(៩៣.៩៤៧)	(៨០.៣៩៤)	(១៣.៥៥៣)	១៦,៨៦
ចំណាយរំលស់	(២២.៤២៤)	(១៨.០៣៦)	(៤.៣៨៨)	២៤,៣៣
ចំណាយប្រតិបត្តិការ	(៣៥.៣០៨)	(៣៣.៣៣៣)	(១.៩៧៥)	៥,៩៣
ការខាតបង់សុទ្ធរំពឹងទុកលើឧបករណ៍ហិរញ្ញវត្ថុ	(២១.៩៨៥)	(១៦.៨៨៩)	(៥.០៩៦)	៣០,១៧
ប្រាក់ចំណេញមុនបង់ពន្ធ	៣៤៧.៦៩១	២៤៣.៩២១	១០៣.៧៧០	៤២,៥៤

ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ប្រាក់ចំណេញមុនបង់ពន្ធមានចំនួន ៣៤៧.៦៩១ លានរៀល ដែលបានកើនឡើង៤២,៥៤% ធ្វើនឹង ១០៣.៧៧០ លានរៀល ប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២១ ។ ការកើនឡើងនៃប្រាក់ចំណេញនេះ គឺបណ្តាលមកពីការកើនឡើង ២៧,៦០% នៃចំណូលមកពីការប្រាក់ និង ចំណូលកម្រៃ និងជើងសារ ២៧,១០% បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២១ ។

ii) ការវិភាគប្រាក់ចំណេញមុនបង់ពន្ធពីឆ្នាំមុន

សង្ខេបនៃរបាយការណ៍ប្រាក់ចំណេញមុនបង់ពន្ធ	ត្រីមាសទី១ ឆ្នាំ២០២១ (លានរៀល)	ត្រីមាសទី១ ឆ្នាំ២០២០ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ចំណូលពីការប្រាក់	៤១៧.៨៤៤	៣៣៥.៤៣២	៨២.៤១២	២៤,៥៧
ចំណាយលើការប្រាក់	(៦២.៨៣៣)	(៥៥.២២២)	(៧.៦១១)	១៣,៧៨
ចំណូលមកពីការប្រាក់សុទ្ធ	៣៥៥.០១១	២៨០.២១០	៧៤.៨០១	២៦,៦៩
ចំណូលកម្រៃ និងជើងសារ	៥១.២៤៧	៣៨.៨៧២	១២.៣៧៥	៣១,៨៤
ចំណាយកម្រៃ និងជើងសារ	(១៨.៤១២)	(១៨.០៤២)	(៣៧០)	២,០៥
ចំណូលកម្រៃ និងជើងសារសុទ្ធ	៣២.៨៣៥	២០.៨៣០	១២.០០៥	៥៧,៦៣
ចំណូលប្រតិបត្តិការផ្សេងៗ	៤.៧២៧	៣.១២៥	១.៦០២	៥១,២៦
ចំណាយបុគ្គលិក	(៨០.៣៩៤)	(៧៣.៣១៥)	(៧.០៧៩)	៩,៦៦
ចំណាយរំលស់	(១៨.០៣៦)	(១៦.៣០៣)	(១.៧៣៣)	១០,៦៣
ចំណាយប្រតិបត្តិការ	(៣៣.៣៣៣)	(៣១.៧៩៩)	(១.៥៣៤)	៤,៨២
ការខាតបង់សុទ្ធពីធានារ៉ាប់រងឧបករណ៍ហិរញ្ញវត្ថុ	(១៦.៨៨៩)	(៧.៩៨១)	(៨.៩០៨)	១១១,៦២
ប្រាក់ចំណេញមុនបង់ពន្ធ	២៤៣.៩២១	១៧៤.៧៦៧	៦៩.១៥៤	៣៩,៥៧

ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ប្រាក់ចំណេញមុនបង់ពន្ធមានចំនួន ២៤៣.៩២១ លានរៀល ដែលបានកើនឡើង ៣៩,៥៧% ធ្វើនឹង ៦៩.១៥៤ លានរៀល ប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២០ ។ ការកើនឡើងនៃប្រាក់ចំណេញនេះ គឺបណ្តាលមកពីការកើនឡើង ២៤,៥៧% នៃ ចំណូលមកពីការប្រាក់ និង ចំណូលកម្រៃ និងជើងសារ ៣១,៨៤% បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២០ ។

៥. ការវិភាគប្រាក់ចំណេញ

i) ការវិភាគប្រាក់ចំណេញក្នុងឆ្នាំ

សង្ខេបនៃរបាយការណ៍ប្រាក់ចំណេញ	ត្រីមាសទី១ ឆ្នាំ២០២២ (លានរៀល)	ត្រីមាសទី១ ឆ្នាំ២០២១ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញមុនបង់ពន្ធ	៣៤៧.៦៩១	២៤៣.៩២១	១០៣.៧៧០	៤២,៥៤
ចំណាយពន្ធលើប្រាក់ចំណូល	(៧៣.០១៦)	(៥១.២២៥)	(២១.៧៩១)	៤២,៥៤
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	២៧៤.៦៧៥	១៩២.៦៩៦	៨១.៩៧៩	៤២,៥៤

ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ បានទទួលប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធ ចំនួន ២៧៤.៦៧៥ លានរៀល ដែលបានកើនឡើងចំនួន ៤២,៥៤% បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២១ បង្ហាញពីការលូតលាស់យ៉ាងខ្លាំងរបស់ធនាគារ។ ជាលទ្ធផល ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ទទួលបានអនុបាតចំណេញធៀបនឹងមូលធនចំនួន ៦,២៤% និង អនុបាតចំណេញធៀបនឹងទ្រព្យសកម្មចំនួន ០,៨៤% សម្រាប់ត្រីមាសទី ១ គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ ។

ii) ការវិភាគប្រាក់ចំណេញពីឆ្នាំមុន

សង្ខេបនៃរបាយការណ៍ប្រាក់ចំណេញ	ត្រីមាសទី១ ឆ្នាំ២០២១ (លានរៀល)	ត្រីមាសទី១ ឆ្នាំ២០២០ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញមុនបង់ពន្ធ	២៤៣.៩២១	១៧៤.៧៦៧	៦៩.១៥៤	៣៩,៥៧
ចំណាយពន្ធលើប្រាក់ចំណូល	(៥១.២២៥)	(៣៨.៤៥០)	(១២.៧៧៥)	៣៣,២២
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	១៩២.៦៩៦	១៣៦.៣១៧	៥៦.៣៧៩	៤១,៣៦

ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ បានទទួលប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធ ចំនួន ១៩២.៦៩៦លានរៀល ដែលបានកើនឡើងចំនួន ៤១,៣៦% បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២០ បង្ហាញពីការលូតលាស់យ៉ាងខ្លាំងរបស់ធនាគារ។ ជាលទ្ធផល ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ទទួលបានអនុបាតចំណេញធៀបនឹងមូលធនចំនួន ៦,០២% និង អនុបាតចំណេញធៀបនឹងទ្រព្យសកម្មចំនួន ០,៧៥% សម្រាប់ត្រីមាសទី ១ គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ។

៦. ការវិភាគលទ្ធផលលម្អិតសរុប

i) ការវិភាគលទ្ធផលលម្អិតសរុបក្នុងឆ្នាំ

សង្ខេបនៃរបាយការណ៍លទ្ធផលលម្អិតសរុប	ត្រីមាសទី១ ឆ្នាំ២០២២ (លានរៀល)	ត្រីមាសទី១ ឆ្នាំ២០២១ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	២៧៤.៦៧៥	១៩២.៦៩៦	៨១.៩៧៩	៤២,៥៤
លទ្ធផលលម្អិតផ្សេងៗ	(១២.៥៤៧)	៩៤៥	(១៣.៤៩២)	(១.៤២៧,៧២)
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	២៦២.១២៨	១៩៣.៦៤១	៦៨.៤៨៧	៣៥,៣៧

ii) ការវិភាគលទ្ធផលលម្អិតសរុបពីឆ្នាំមុន

សង្ខេបនៃរបាយការណ៍លទ្ធផលលម្អិតសរុប	ត្រីមាសទី១ ឆ្នាំ២០២១ (លានរៀល)	ត្រីមាសទី១ ឆ្នាំ២០២០ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	១៩២.៦៩៦	១៣៦.៣១៧	៥៦.៣៧៩	៤១,៣៦
លទ្ធផលលម្អិតផ្សេងៗ	៩៤៥	(១.០៣៧)	១.៩៨២	(១៩១,១៣)
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	១៩៣.៦៤១	១៣៥.២៨០	៥៨.៣៦១	៤៣,១៤

៧. ការវិភាគកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ គណៈគ្រប់គ្រងទទួលស្គាល់ថា ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ មិនមានកត្តាសំខាន់ៗ និងនិន្នាការសំខាន់ៗណាដែលអាចប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ឡើយ ។

ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១. ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ធនាគារ ABA ចាត់ទុកចំណុចខាងក្រោម ជាកត្តាជោគជ័យដែលនាំមកនូវផលចំណេញ ៖

- កំណើនមូលនិធិ ដោយសារតម្រូវការបញ្ជីសម្រាប់ធនាគារ រួមជាមួយផលិតផល និងសេវាកម្មប្រតិបត្តិការផ្សេងៗទៀត
- កំណើនផលបត្រឥណទាន ដោយសារតម្រូវការខ្ពស់នៅក្នុងទីផ្សារ មកលើផលិតផលកម្ចីរបស់ធនាគារ ជាពិសេសវិស័យ MSME ។

កត្តាទាំងពីរនេះ ត្រូវបានរាប់បញ្ចូលជាមួយការបន្តអភិវឌ្ឍលើប្រព័ន្ធដីជម្រករបស់ធនាគារ ដែលផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏ទំនើប និងប្រកបដោយនវានុវត្ត ។ ធនាគារក៏បានវិនិយោគដ៏សំខាន់នៅក្នុងការពង្រឹងឧបករណ៍ស្វ័យសេវាធនាគារ ដោយធ្វើការតម្លើងបន្ថែមនូវម៉ាស៊ីនដាក់ ATM ម៉ាស៊ីនដាក់/ដកប្រាក់ ម៉ាស៊ីនដាក់ប្រាក់ ម៉ាស៊ីនដាក់មូលប្បទានបត្រ ម៉ាស៊ីនបើកកាត់ ម៉ាស៊ីនទូទាត់ POS និងការពង្រីកបណ្តាញទូទាត់តាមកូដ QR របស់ខ្លួន ។

២. ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ធនាគារ ABA ប្រតិបត្តិការក្នុងវិស័យសេវាកម្ម ដូច្នេះការឡើងចុះនៃតម្លៃរបស់វត្ថុធាតុដើមមិនប៉ះពាល់ដល់ធនាគារឡើយ ។

៣. ការវិភាគលើពន្ធ

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារនៃប្រទេសកម្ពុជា ដូច្នេះ ធនាគារ មានកាតព្វកិច្ចក្នុងការបង់ពន្ធ ដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារនៃកម្ពុជា ។

ការបង់ពន្ធនានាជូនអគ្គនាយកដ្ឋានពន្ធដារ ក៏ជាការរួមចំណែកដល់សង្គម និងកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ ។ សម្រាប់អនុលោមភាពលើកាតព្វកិច្ចពន្ធដារ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដែលមានសុពលភាព ២ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២១ និង ២០២២ ។

៤. ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសមញ្ញ

គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ គណៈគ្រប់គ្រងទទួលស្គាល់ថាធនាគារវឌ្ឍនៈអាស៊ី ចំកាត់ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និង មិនប្រក្រតីនោះទេលើកលែងតែផលប៉ះពាល់នៃការរាតត្បាតវីរុសកូវីដ១៩ (“កូវីដ ១៩”) ។

ផលប៉ះពាល់នៃវីរុសកូវីដ-១៩

នៅអំឡុងពេលរបាយការណ៍នេះ ផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ-១៩ បានបន្តជះឥទ្ធិពលដល់ប្រទេសនិងសេដ្ឋកិច្ច ។ ត្រីមាសទីបួន ឆ្នាំ២០២១ បានឆ្លងកាត់ដំណាក់កាលចាប់ផ្តើមនៃការបើកប្រទេសឡើងវិញ បន្ទាប់ពីលក្ខខណ្ឌបទប្បញ្ញត្តិតម្រូវច្បាស់ស្តីពីការដំណើរដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន ត្រូវបានលុបចោលក្នុងខែវិច្ឆិកា ២០២១ ។ យើងរំពឹងពីការដើមឡើងវិញនៃសេដ្ឋកិច្ចក្នុងប្រទេស បន្ទាប់ពីមានការសម្រេចចិត្តលុបចោលលក្ខខណ្ឌនេះ ពីសំណាក់រាជរដ្ឋាភិបាល ដែលនឹងជួយស្តារវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត ។

ធនាគារជាតិនៃកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាច្រើន ដើម្បីជួយសម្រួលដល់សេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុ និងការធ្វើអាជីវកម្មនៅក្នុងរយៈពេលដែលមិនធ្លាប់មានពីមុនមក ដែលរួមមានដូចជាការអនុញ្ញាតឱ្យធ្វើការរៀបចំឥណទានឡើងវិញ និងការបង្កើតនៃធនាគារសហគ្រាសធុនតូច និងមធ្យម ដើម្បីសម្របសម្រួលគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ។

ធនាគារបានធ្វើការវិនិច្ឆ័យចំពោះផលប៉ះពាល់នៃ កូវីដ-១៩ ទៅតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ ហើយមានការរំពឹងទុកនៃការខាតបង់ឥណទានដែលបានរំពឹងទុក (“ECL”) ដោយបានធ្វើការត្រួតពិនិត្យទៅលើម៉ូដែល ECL ។ ធនាគារនឹងបន្តការត្រួតពិនិត្យពីផលប៉ះពាល់នៃកូវីដ-១៩ និងចាត់គ្រប់វិធានការទប់ស្កាត់រាល់ឥទ្ធិពលដែលអាចប៉ះពាល់ដល់ប្រតិបត្តិការរបស់ធនាគារ ។

គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ធនាគារខ្សែនេះអាស៊ី ចំកាត់ ទទួលបានកំណត់ត្រាក់ណើននៃចំណូលគួរឱ្យកត់សម្គាល់ ដោយធានាបាននូវចំណូលការប្រាក់សុទ្ធសរុប ៤៦៧ ប៊ីលានរៀល ដែលស្មើនឹងកំណើន ៣១,៥១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។

ឃ. ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ធនាគារខ្សែនេះអាស៊ី ចំកាត់ ប្រកាន់ភ្ជាប់នូវយុទ្ធសាស្ត្រមិនបណ្តោយឱ្យទទួលបានហានិភ័យពីស្ថានភាពរូបិយប័ណ្ណបរទេសចំហច្រើន ។ ស្ថានភាពចំហនៃរូបិយប័ណ្ណបរទេស ត្រូវបានត្រួតពិនិត្យ និងចាត់ចែងជាប្រចាំ ដោយធៀបនឹងតម្រូវការប្រតិបត្តិការរូបិយប័ណ្ណរបស់អតិថិជន និងការគ្រប់គ្រងតារាងសមតុល្យរបស់ធនាគារ ដោយធានាបាននូវនិរន្តរភាពនៃប្រាក់ចំណេញជូនធនាគារ ។

ពាក់ព័ន្ធនឹងអត្រាការប្រាក់ ធនាគាររក្សាបាននូវគោលនយោបាយអត្រាការប្រាក់ថេរសម្រាប់ប្រាក់បញ្ញើ និងកម្ចីរបស់ខ្លួន ។ ដូច្នេះ ធនាគារមិនមានការប្រែប្រួលជាសារវន្តណាមួយពាក់ព័ន្ធនឹងអត្រាការប្រាក់ក្នុងអំឡុងពេលរបាយការណ៍នេះឡើយ ។ ឥទ្ធិពលនៃតម្លៃទំនិញ មិនបង្កផលប៉ះពាល់ដល់ធនាគារឡើយ ។

ង. ផលប៉ះពាល់នៃអតិផរណា

អត្រាអតិផរណារួមជាមធ្យមនៅកម្ពុជាគិតត្រឹម ឆ្នាំ២០២១ មានកម្រិតត្រឹម ២,៩% យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២១ ដែលចេញដោយធនាគារជាតិនៃកម្ពុជា ។ ដូច្នេះនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ មិនមានផលប៉ះពាល់ជាសារវន្តនៃអតិផរណាមកលើការចំណាយប្រតិបត្តិការរបស់ធនាគារ ABA ឡើយ ។

ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល

ដោយសារជំងឺកូវីដ-១៩ នៅតែជាកត្តាចម្បងដែលកែទម្រង់សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានបន្តដាក់ចេញនូវវិធានការដើម្បីជួយដល់វិស័យអាទិភាព ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតមកលើសង្គម និងសេដ្ឋកិច្ច ៖

- គាំទ្រជាសាច់ប្រាក់ផ្ទាល់ជួយដល់កម្មករកាត់ដេរ និងបុគ្គលិកក្នុងវិស័យទេសចរណ៍ដែលអត់ការងារធ្វើ និងប្រជាជនដែលជួបការលំបាកបំផុត ។
- ការជំរុញនូវការរៀបចំឥណទានឡើងវិញ ដើម្បីផ្តល់កម្ចីដល់អតិថិជនដែលទទួលបានផលប៉ះពាល់ដោយសារវិបត្តិវិស័យកូវីដ-១៩ ។
- ការគាំទ្ររបស់ធនាគារដោយប្រុងប្រយ័ត្នដើម្បីជំរុញ បន្ថែមការគាំទ្រផ្នែកហិរញ្ញវត្ថុចំពោះវិស័យ សេដ្ឋកិច្ច តាមរយៈអនុបាតដើមទុនលក្ខខណ្ឌតម្រូវប្រាក់បម្រុងដើមទុន អប្បបរមា និងកម្ចី ។
- ដាក់ឱ្យដំណើរការធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា និង គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SCFS) ដើម្បីគាំទ្រអតិថិជនកម្ចីដែលរងផលប៉ះពាល់ តាមរយៈការផ្តល់កម្ចីដែលមានលក្ខខណ្ឌពិសេស ។
- លើកលែងពន្ធសម្រាប់វិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ ។
- ធ្វើឱ្យមានភាពងាយស្រួលនូវវិធាននានាសម្រាប់ កសិករកម្ម ការនាំចូល និងការនាំចេញ និងផ្តល់ការបញ្ចុះតម្លៃលើវិក្កយបត្រអគ្គិសនីសម្រាប់ឧស្សាហកម្មដែលរងផលប៉ះពាល់បំផុត ។

វិធានការទាំងនេះ ព្រមជាមួយគំនិតផ្តួចផ្តើមផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណងគាំទ្រសេដ្ឋកិច្ច និង វិស័យហិរញ្ញវត្ថុ ជាពិសេស ។

ហត្ថលេខាអភិបាលរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ
ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២
ហត្ថលេខា នឹងត្រា

ចុះហត្ថលេខាខ្សោច

លោក **Madi Akmambet**
អភិបាលប្រតិបត្តិ

ជ. លោក **Dominic Jacques**
អភិបាលមិនប្រតិបត្តិ

ចុះហត្ថលេខាខ្សោច

លោក **Madi Akmambet**
អភិបាលប្រតិបត្តិ



អគារលេខ១៤១, ១៤៦, ១៤៨ និង១៤៨ អា បេ សេ ដេ វិថីព្រះសីហនុ
និងអគារលេខ ១៥ និង ១៥៣ អា បេ សេ ផ្លូវលេខ ២៧៨ និង ផ្លូវលេខ ១៧១ ផ្លូវត្រសក់ផ្អែម
សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+៨៥៥) ២៣ ២២៥ ៣៣៣ | ទូរសារ: (+៨៥៥) ២៣ ២១៦ ៣៣៣
info@ababank.com | www.ababank.com